



លេងដោយទទួលខុស ត្រូវក្នុងអំឡុងពេល COVID-19

ការរក្សាសុខភាព និងសុវត្ថិភាពរបស់សហគមន៍យើង។

សុខភាព និងសុវត្ថិភាពរបស់ប្រជាជនមានសារៈសំខាន់ណាស់។ វាមានសារៈសំខាន់ជាងល្បែង ឬរង្វាន់ណាមួយទៅទៀត។

ដើម្បីការពារប្រជាជនឱ្យមានសុវត្ថិភាពពី COVID-19 យើងបានបិទការិយាល័យប្រចាំតំបន់របស់យើងនៅ Everett, Federal Way, Spokane, Vancouver និង Yakima។ យើងក៏បានបិទហាងរបស់យើងនៅ អាកាសយានដ្ឋាននិងផ្សារទំនើបនានា និងការិយាល័យធំនៅទីក្រុង Olympia ផងដែរ។ ការបិទនេះគ្រាន់តែជាការបិទបណ្តោះអាសន្នប៉ុណ្ណោះ។

អ្នកនៅតែអាចលេងឆ្នោតបាន។ អ្នកអាចទិញឆ្នោតពីហាង និងម៉ាស៊ីនលក់ឆ្នោត។ អ្នកគួរតែទិញឆ្នោតតែនៅពេលទៅរកទិញទំនិញផ្សេងទៀតប៉ុណ្ណោះ។

អ្នកឈ្នះអាចបើករង្វាន់របស់ពួកគេដោយសុវត្ថិភាព។ អ្នកឈ្នះរង្វាន់តិចជាង \$600 អាចបើករង្វាន់របស់ពួកគេនៅតាមបណ្តាហាងដែលលក់ឆ្នោត។ ចំពោះរង្វាន់ចាប់ពី \$601 ដល់ \$100,000 អតិថិជនអាចផ្ញើសន្លឹកឆ្នោតដែលត្រូវរង្វាន់មកកាន់ក្រុមហ៊ុនឆ្នោតយើងខ្ញុំ។ ព័ត៌មានអំពីវិធីផ្ញើសន្លឹកឆ្នោតគឺមានដូចខាងក្រោម និងនៅលើគេហទំព័ររបស់យើង។ អ្នកត្រូវតែចុះហត្ថលេខាលើសន្លឹកឆ្នោតទាំងអស់មុនពេលផ្ញើសន្លឹកឆ្នោតទាំងនេះតាមសំបុត្រ។ អ្នកឈ្នះឆ្នោតដែលមានទឹកប្រាក់ \$100,000 ឬច្រើនជាងនេះគួរតែទូរស័ព្ទទៅការិយាល័យកណ្តាលរបស់យើងដើម្បីកំណត់ពេលណាត់ជួបនៅការិយាល័យធំនៅទីក្រុង Olympia ដើម្បីបើករង្វាន់។

សូមថ្លែងអំណរគុណអ្នកដែលបានលេង WASHINGTON'S LOTTERY ចំពោះព័ត៌មានបន្ថែមអំពីជំងឺ COVID-19 នៅរដ្ឋ Washington សូមចូលមើលគេហទំព័ររបស់ក្រសួងសុខាភិបាល ។

សំណួរដែលសួរញឹកញាប់ បានធ្វើបច្ចុប្បន្នភាព 03.26.20

ហេតុអ្វីបានជាអ្នកបិទការិយាល័យរបស់អ្នក?

WASHINGTON'S LOTTERY បានបិទការិយាល័យរបស់យើងដើម្បីការពារសាធារណជន និងបុគ្គលិករបស់យើងឲ្យមានសុវត្ថិភាព។ យើងបានបិទហាងរបស់យើងនៅអាកាសយានដ្ឋាន និងផ្សារទំនើបនានាការិយាល័យប្រចាំតំបន់ទាំងអស់ (Everett, Federal Way, Spokane, Vancouver និង Yakima) និងការិយាល័យធំនៅទីក្រុង Olympia។ ការបិទនេះគ្រាន់តែជាការបិទបណ្តោះអាសន្នប៉ុណ្ណោះ។

តើនោះមានន័យថា WASHINGTON'S LOTTERY បានបិទហើយមែនទេ?

ទេ។ យើងនៅតែធ្វើការ និងលក់ឆ្នោតសម្រាប់ល្បែងទាំងអស់ដដែល។ ការចាប់ឆ្នោតនៅតែធ្វើឡើងដូចធម្មតា។

តើការិយាល័យទាំងអស់នឹងត្រូវបិទទ្វារមែនទេ?

ការិយាល័យប្រចាំតំបន់ និងហាងនៅផ្សារទំនើប និងអាកាសយានដ្ឋានត្រូវបានបិទហើយ។ ការិយាល័យឆ្នោតធំនៅទីក្រុង Olympia គឺបើកសម្រាប់ទទួលការហៅទូរស័ព្ទ និងទទួលសន្លឹកឆ្នោតដែលផ្ញើតាមសំបុត្រប៉ុណ្ណោះ។ វាបានបិទជាសាធារណៈ។

តើខ្ញុំអាចទទួលបានសេវាកម្មអ្វីខ្លះ?

ការិយាល័យប្រចាំតំបន់មិនផ្តល់សេវាកម្មនៅពេលបិទទ្វារទេ។ អតិថិជនលេងឆ្នោតអាចប្រើកម្មវិធីទូរស័ព្ទ និង គេហទំព័រ របស់ក្រុមហ៊ុនឆ្នោត ដើម្បីឆែកមើលឆ្នោត និងស្វែងរកហាងដែលលក់ឆ្នោត។ ហាងខ្លះបានផ្លាស់ប្តូរម៉ោងធ្វើការរបស់ពួកគេ ដូច្នោះអតិថិជនលេងឆ្នោតគួរតែឆែកមើលម៉ោងធ្វើការ។ អ្នកគួរតែទិញឬប្តូរយករង្វាន់តែនៅពេលទិញរបស់របរដូចជាម្ហូប និងហ្គាសប៉ុណ្ណោះ។ ហាងភាគច្រើននៅតែលក់ និងឆែកមើលឆ្នោត ហើយបង់ប្រាក់សម្រាប់សន្លឹកឆ្នោតឈ្នះដែលមានតម្លៃ \$600 ឬតិចជាងនេះ។

តើក្រុមហ៊ុនឆ្នោតនៅតែធ្វើការចាប់ឆ្នោតមែនទេ?

បាទ/ចាស។ អ្នកអាចស្វែងរករង្វាន់ធំលេខមួយ លេខឆ្នោតដែលត្រូវរង្វាន់ និងកាលបរិច្ឆេទចាប់ឆ្នោតបច្ចុប្បន្ននៅលើកម្មវិធីទូរស័ព្ទ ឬគេហទំព័ររបស់យើង។

តើមានការផ្លាស់ប្តូរណែនាំ ឬកាលវិភាគចាប់ឆ្នោតទេ?

នៅពេលនេះមិនមានការផ្លាស់ប្តូរទេ។

តើអ្នកឈ្នះអាចមកបើករង្វាន់របស់ពួកគេបានលឿនប៉ុណ្ណា?

ហាងលក់ឆ្នោតបើកប្រាក់រង្វាន់សម្រាប់សន្លឹកឆ្នោតឈ្នះដែលមានតម្លៃ \$600 ឬតិចជាងនេះ។ ហាងលក់ឆ្នោតបើកប្រាក់រង្វាន់សម្រាប់សន្លឹកឆ្នោតទាំងនេះភ្លាមៗដូចរាល់ដង។ អតិថិជនលេងឆ្នោតអាចទាមទារបើករង្វាន់សម្រាប់សន្លឹកឆ្នោតឈ្នះដែលត្រូវរង្វាន់ចាប់ពី \$601 ដល់ \$100,000 តាមរយៈសំបុត្រ។ អ្នកឈ្នះឆ្នោតដែលមានទឹកប្រាក់ \$100,000 ឬច្រើនជាងនេះគួរតែទូរស័ព្ទទៅការិយាល័យធំនៅ Olympia ដើម្បីកំណត់ពេលណាត់ជួបបើករង្វាន់ដោយផ្ទាល់។ អ្នកឈ្នះរង្វាន់មានរយៈពេល 180 ថ្ងៃដើម្បីបើករង្វាន់។ អ្នកឈ្នះរង្វាន់អាចចុះហត្ថលេខានៅលើខ្នងសន្លឹកឆ្នោត ហើយទុកសន្លឹកឆ្នោតនៅកន្លែងដែលមានសុវត្ថិភាពរហូតដល់ការិយាល័យប្រចាំតំបន់របស់យើងបើកទ្វារ។

តើមានអ្វីកើតឡើងប្រសិនបើអតិថិជនឈ្នះរង្វាន់ដែលហាងលក់ឆ្នោតមិនអាចបើកប្រាក់ឲ្យ?

ការិយាល័យឆ្នោតធំនៅទីក្រុង Olympia រៀបចំដំណើរការធ្វើតាមសំបុត្រនូវសន្លឹកឆ្នោតដែលត្រូវរង្វាន់។ អ្នកឈ្នះរង្វាន់គួរតែចុះហត្ថលេខាលើខ្នងសន្លឹកឆ្នោត ហើយធ្វើតាមការណែនាំនៅលើខ្នងសន្លឹកឆ្នោត។ អ្នកឈ្នះរង្វាន់មានរយៈពេល 180 ថ្ងៃដើម្បីបើករង្វាន់។ អ្នកឈ្នះរង្វាន់អាចចុះហត្ថលេខានៅលើខ្នងសន្លឹកឆ្នោត ហើយទុកសន្លឹកឆ្នោតរបស់ពួកគេនៅកន្លែងដែលមានសុវត្ថិភាពរហូតដល់ការិយាល័យប្រចាំតំបន់របស់យើងបើកទ្វារ។ ប្រសិនបើអ្នកលេងមានសន្លឹកឆ្នោតត្រូវរង្វាន់ចំនួន \$100,000 ឬច្រើនជាងនេះ ពួកគេអាចទូរស័ព្ទទៅការិយាល័យធំនៅ Olympia ដើម្បីកំណត់ពេលណាត់ជួបបើករង្វាន់ដោយផ្ទាល់បាន។

តើមានការណែនាំអ្វីខ្លះសម្រាប់ការធ្វើតាមសំបុត្រនូវសន្លឹកឆ្នោតដែលត្រូវរង្វាន់?

អ្នកឈ្នះរង្វាន់គួរតែធ្វើតាមការណែនាំនៅលើខ្នងសន្លឹកឆ្នោត។ សន្លឹកឆ្នោតអាចផ្ញើទៅកាន់៖ Washington Lottery Headquarters, P.O. Box 43050, Olympia, WA 98504-3050. ក្រុមហ៊ុនឆ្នោតត្រូវទទួលបានសន្លឹកឆ្នោតមុនថ្ងៃកំណត់រយៈពេល 180 ថ្ងៃ។ ការធ្វើតាមសំបុត្រមកត្រឹមថ្ងៃកំណត់គឺមិនសូវល្អទេ។

តើខ្ញុំគួរជ្រើសសន្លឹកឆ្នោតរបស់ខ្ញុំតាមសំបុត្រអនុសិទ្ធិមែនទេ?

អ្នកអាចជ្រើសសន្លឹកឆ្នោតតាមសំបុត្រអនុសិទ្ធិ ប៉ុន្តែមិនតម្រូវឲ្យធ្វើដូច្នោះទេ អ្នកឈ្នះត្រូវតែចុះហត្ថលេខាលើសន្លឹកឆ្នោត ហើយសរសេរលេខលើខ្នងសន្លឹកឆ្នោតមុនពេលធ្វើតាមសំបុត្រ។

តើខ្ញុំត្រូវតែថតរូបសន្លឹកឆ្នោតដែលត្រូវរង្វាន់មុនពេលខ្ញុំផ្ញើវាតាមសំបុត្រដែរឬទេ?

អ្នកអាចថតរូបសន្លឹកឆ្នោតដែលត្រូវរង្វាន់បាន ប្រសិនបើអ្នកចង់។ អ្នកត្រូវតែមានសន្លឹកឆ្នោតពិតប្រាកដដើម្បីឈ្នះរង្វាន់។

ប្រសិនបើខ្ញុំផ្ញើសន្លឹកឆ្នោតដែលត្រូវរង្វាន់ តើទឹកប្រាក់ឈ្នះរង្វាន់របស់ខ្ញុំនឹងត្រូវផ្ញើមកខ្ញុំភ្លាមមែនទេ? ឬខ្ញុំត្រូវរង់ចាំរហូតដល់អ្នកបើកការិយាល័យ?

យើងដំណើរការសន្លឹកឆ្នោតដែលត្រូវរង្វាន់តាមរយៈសំបុត្រ។ ករណីនោះមិនបានផ្លាស់ប្តូរទេ។

តើមានថ្ងៃផុតកំណត់ទេសម្រាប់សន្លឹកឆ្នោតដែលត្រូវរង្វាន់?

បាទ/ចាស។ ក្រុមហ៊ុនឆ្នោតត្រូវទទួលបានសន្លឹកឆ្នោតដែលត្រូវរង្វាន់ក្នុងរយៈពេល 180 ថ្ងៃគិតចាប់ពីថ្ងៃចាប់ឆ្នោត (សម្រាប់កម្មវិធីចាប់ឆ្នោត) ឬការបិទកម្មវិធី (សម្រាប់សន្លឹកឆ្នោត រោស)។

តើមានអ្វីកើតឡើងប្រសិនបើខ្ញុំមានសន្លឹកឆ្នោតដែលត្រូវរង្វាន់ ដែលមិនមានអាយុ 180 ថ្ងៃ ប៉ុន្តែតើនឹងមានរយៈពេល 180 ថ្ងៃឬលើសពីនេះនៅពេលដែលអ្នកបើកសំបុត្រមើលដែរឬទេ?

ក្រុមហ៊ុនឆ្នោតត្រូវទទួលបានសន្លឹកឆ្នោតឈ្នះរង្វាន់មុនថ្ងៃកំណត់។ អតិថិជនលេងឆ្នោតជាច្រើននាក់ប្រើសេវាកម្មផ្ញើសំបុត្រមួយយប់ ឬថ្ងៃតែមួយប្រសិនបើថ្ងៃផុតកំណត់បានមកដល់។

តើអ្នកពន្យារពេលកំណត់ 180 ថ្ងៃបានទេ?

ការផ្លាស់ប្តូរនេះនឹងតម្រូវឱ្យមានលក្ខខណ្ឌអនុវត្តក្នុងគ្រាអាសន្ន។ ដោយសារយើងបើកប្រាក់រង្វាន់ឈ្នះឆ្នោតតាមរយៈសំបុត្រ យើងមិនបានពន្យារពេលកំណត់ 180 ថ្ងៃទេ។ យើងអាចផ្លាស់ប្តូរការសម្រេចចិត្តនេះនៅពេលក្រោយ។

តើអ្នកសម្អាតម៉ាស៊ីនលក់ឆ្នោតយ៉ាងដូចម្តេច?

ហាងលក់ឆ្នោតត្រូវតែសម្អាតម៉ាស៊ីនលក់ឆ្នោត។ បុគ្គលិកលក់ឆ្នោតក៏សម្អាតម៉ាស៊ីនលក់ឆ្នោតនៅពេលពួកគេដាក់សន្លឹកឆ្នោតថ្មីផងដែរ។

តើកម្មវិធីទូរស័ព្ទរបស់ឆ្នោតរដ្ឋ WA នឹងបន្តដំណើរការ និងធ្វើបច្ចុប្បន្នភាពជាប្រចាំដែរឬទេ?

បាទ/ចាស កម្មវិធីទូរស័ព្ទនេះនៅតែដំណើរការ។

តើខ្ញុំនៅតែអាចរកបានពិន្ទុសម្រាប់បើករង្វាន់នៅក្នុងកម្មវិធីទូរស័ព្ទនេះបានដែរឬទេ?

បាទ/ចាស អ្នកនៅតែអាចរកបានពិន្ទុ និងយកពិន្ទុនេះប្តូរយករង្វាន់បាន។

តើខ្ញុំនៅតែអាចឆែកមើលសន្លឹកឆ្នោតដែលត្រូវរង្វាន់ក្នុងកម្មវិធីទូរស័ព្ទនេះបានដែរឬទេ?

បាទ/ចាស អ្នកនៅតែអាចឆែកមើលសន្លឹកឆ្នោតដោយប្រើកម្មវិធីទូរស័ព្ទរបស់ឆ្នោតរដ្ឋ WA បាន។